



Australian  
Government  
AusAID

# នគរបាលនៃបណ្តុះបណ្តុះបណ្តុះ

## បច្ចេកទេសជាមីនាគវាំបង់ល្អ



ឧបត្ថម្ភវិភាគផែរោះ នឹងរាក់ដារន័ំនូយនៃប្រទេសអូរូប្បាយ

អនុវត្តន៍កម្រិតរាជរដ្ឋបាលផែរោះ នឹងរាក់ដារន័ំនូយនៃប្រទេសអូរូប្បាយ



agronomes  
vétérinaires  
&  
sans frontières

## ១. រាជរីបចំស្ថាន

### វ. រាជរីបចំសេវាធិធីសំណា

- ទីឡាយមិនលិចឡើង ដិតប្រភពឡើង
- មានពន្លឹះថ្មីត្រូវប៉ែក្រាន់
- ជីមានដីជាតិល្អ នៅក្បែរផ្ទះ



### ២. រាជរីបចំរបាយស្ថាន

- របងងារប៉ះ ដំឡោះ រួម ក្នុង ឈើ ធាន ត្រាត...
- របងរស់ ដំឡុង ឈើ លូង ខ្លួន កន្លឹម ចេត ស្តី...
- រាយានប្រយោជន៍ដូយការពារដីណាំពីសត្វបំផ្តាល់ ។  
ជាតិសែស របងរស់ ស្តីករបស់រាយានប្រយោជន៍ជាតិ  
ជីស្សស់ ចំណិសត្វ និងជាបន្ទំនៃរាយានប្រយោជន៍ ។



## ១. រាយរៀបចំស្ថាន

### ២. រាយរៀបចំវិវេជ្ជកម្ម

- ត្រូវការបំប្លាករបាលដី ពី ៩០៖៣០ តាមក្នុងដំឡើង ១៥-២៥ សម ហើយបាលដីពី ៩០-១៥ ថ្ងៃ  
បន្ទាប់ពីភ្លាមលើកទីមួយ ។
- នៅរដ្ឋវិស្សាត ត្រូវលើករងកំពស់ពី ២-៣តីក ទិន្នន័យ ធនធាន ១៩៧ ត្រា (រងខ្ពស់អណ្តិក)  
វិននៅរដ្ឋវិប្បធមិនមិនចាំបាច់លើករងកំបាន (ស្មើរដឹង) តែបើលើកត្រូវធ្វើតែមដើម្បីរក្សាទិក ។



### ៣. រាយចារកំណើនប៉ុន្មាន

- ដីលាមកសត្វៈ: ៩០-១៥ គក/៩០ម<sup>២</sup>
- ដីកំបុំស្តុគោក: ២០-៣០ គក/៩០ម<sup>២</sup>
- ប្រើដែលអង្គាម ២០.៥ គក ក្នុងផ្ទៃដី ៩០ម<sup>២</sup>
- DAP/ NPK : ០.២ គក/៩០ម<sup>២</sup>

## ២. រាយក្រឹតនៃសត្វ

- គ្រាប់ពុជសុខល្អ ត្តានសត្វលិត និងដីបំផាតោ
- ធន់ទេវិនិងដី សត្វលិតចំណេះ
- រក្សាពុជដោយខ្លនេន ( ដំ វេង អត់មានសុយ.....)
- ទិញពុជមកពិធ្យារ ( មានពុជមិនសុខ និងពុជសុខ... )
- ដុះលួតលាស់សម្របទេវិនិងតំបន់ដូលិត
- ផលិតនិន្ទ័យលួយ រយៈពេលលួតលាស់ខិ គុណភាពតំរើការសម្រប



### ៣. រាយប៊ីជុះដីផ្សេងៗនៅលើ

#### ៩. ប្រព័ន្ធឌីផ្សេងៗនៃការប្រើប្រាស់ទូទៅ

##### ❖ ការសារព្រមទាំងប្រើប្រាស់ទូទៅ

- ត្រាំទឹកកៅក្រាម (៣០-៤០ អង្ករាសេ) រយៈពេល ១៥- ២០នាទី ។
- សាប ១ កំបុង (២០ក្រាម) លើផ្លូវដី ១០ ម<sup>២</sup> អាចដាក់លើផ្លូវដី ១០០ម<sup>២</sup> ។
- ត្រូវសាបលាយជាមួយដីខ្សាគចំ (១ភាគតាន់នៅពួក) និងធោះ បូប្រែងកាត់ បូច្ចាំហ្មយកាត់នៅ ។
- បន្ទាប់ពីសាបបុរិចត្រូវរោគដីម៉ែងពីលើ ១ភាគតាន់នៅត្រាប់ពួក ។
- ស្រាវច្ចីកដោយប្រុងប្រយ័ត្ន ទេរ៉ែនពេល កំរោគដោតពេក បូស្សុតពេក (ស្រាវច្ចីរោគលូម) ។
- ប្រើប្រាស់ចំបើងជាតិរបាយដើម្បីរក្សាសំណើមថ្មាលសំណាបរោគបានល្អ ។
- គ្រប់ស្អែកដីលើថ្មាលសំណាបដើម្បីការពារសត្វលិត និងជួយបំបេកត្រាប់ទឹកភ្លៀងនៅរដ្ឋវិស្សា ។



## ៣. រាជប៊ាន្ត់ដីលាកំបែង

### ៩. ប្រព័ន្ធបែងចែកស្នើសារ

#### ❖ **ការធ្វើដំឡើង**

- នៅពេលសាបបានអាយុពី ១៥-២៥ឆ្នាំ អាចដកយកទៅស្វែងបាន ដែលចន្ទាន់គូមនឹមួយទៅ ២-៣តីក ។
- មុនពេលដកកញ្ចប់ដំឡើងត្រូវធ្វើការផ្សាយចំណេះចំណេះដោយស្របតាមរបៀបដែលបានរាយការណ៍ ។
- ពេលដកកញ្ចប់ដំឡើងត្រូវផ្សាយចំណេះចំណេះដោយស្របតាមរបៀបដែលបានរាយការណ៍ ។
- ត្រូវគោរពដំឡើងពាណិជ្ជកម្ម និងការប្រើប្រាស់បន្ទាប់ពីដំឡើង ។
- អាចធ្វើដំឡើងបានពីពេលចុះឆ្នាំ ១-៣ឆ្នាំដោយរបៀបដែលបានរាយការណ៍ ។

#### ❖ **ការថែទាំ**

- ផ្សាយចំណេះចំណេះដោយស្របតាមរបៀបដែលបានរាយការណ៍ ១-៣ឆ្នាំ/ឆ្នាំ
- (ករណីមានភ្លៀង ត្រូវផ្សាយចំណេះចំណេះដោយស្របតាមរបៀបដែលបានរាយការណ៍)
- ប្រាប់សំគាល់ស្អោះដោប្រចាំ ១-២ឆ្នាំ/ស្អាតប៉ឺ
- ជ្រើនដំឡើងដោយស្របតាមរបៀបដែលបានរាយការណ៍ ១-៣ឆ្នាំ/រដ្ឋដំឡើង



### ៣. ការប្រើប្រាស់ប៊ិទវាំបែន្ទោះ

#### ២. ក្របេទបែន្ទោះ

##### ❖ របៀបសារ៖

➤ **ប៉ែងធៀះ/ ត្រប់:** (អាចដាក់ផ្តាល់ក្នុងរណៈរោគ)

- ប្រើជីកំបុស្ថុ បូលាមកសត្វ ៤០° បុក ដី៤០° បុកដែនៗ៤០°
- សាបពាណាយពីត្រាប់ ១ទៅ១ប្រែង ២-៣ សម ចន្លោះពីដែរ ១ទៅដែរ១ប្រែង ១-១.៥តីក
- សាបបាន ៩០-១៥ថ្ងៃ អាចដកយកមកដូរការ ហើយពី១០-១៥ថ្ងៃ អាចដា បុស្ថុបាន

➤ **ត្រួក់ :** (អាចដាក់ផ្តាល់ក្នុងរណៈរោគ)

សាបផ្តាល់ក្នុងកន្លោនពី ២-៣ត្រាប់ ហើយពី ៥-៧ថ្ងៃ អាចដា បុស្ថុបាន



### ៣. រាជប៊ូជំនួយការងារ

#### **៩. ប្រពេលប្លែកដើម**

##### **❖ របៀបប្លែកដើម**

- ដាក់កំណែរបង្គប់ ១គក នៅចាតវង ១០ម<sup>២</sup> ស្រាថទីកអោយដោតមុនដារយៈពេល ១៥ថ្ងៃ ។
- ដើរបង្គដាតិ ប្រើប្រាស់ ២គក ក្នុងផ្ទៃដី ១ម<sup>២</sup> បុ ២០គក ក្នុងផ្ទៃដី ១០ម<sup>២</sup> (ប្រែបល់បង្គដី) ។
- ប្រើដែលអង្គាម ២០គក ក្នុងផ្ទៃដី ១០ម<sup>២</sup> (កន្លែការុងបាយស្ថិច) ។
- បើសិនណាតាប្រើប្រាស់ ១៥.៧៥.១៥ ត្រូវដាក់ ៣០ក្រ បុ ២០ស្តាបប្រាយក្នុងផ្ទៃដី ១ម<sup>២</sup> ។

##### **❖ ការដំឡើងការងារនៃក្នុងរោងចក្រ**

- ដំឡើងរោងចក្រដែលមានចន្ទាន់ពី រោងចក្រ ១ទៅរោងចក្រ ១ ចំណាយ ២គក
- ការផ្តល់ជាថ្នូរបញ្ជាយរងចន្ទាន់ពីក្រា ២គក
- ការផ្តល់ជាថ្នូរ ទឹនន័យចន្ទាន់ពីក្រា ២គក

##### **❖ សំណាល់**

- ការដករំលោះក្នុងគោត្រវេធ្លឹនពេលក្នុងស៊ូមិមានស្តីក ២-៣ស្តីក ។
- គោប្រើពុជ្តិ ០.៥-១ក្រ លើផ្ទៃដី ១ម២ ។

## ៣. រាជប៊ាបុះបីលវាំហេត្ត

### ៤. ក្រសួងពេទ្យលេខាមិន

#### ការដំណឹងរាយកម្មិមនេះក្នុងរដ្ឋបាល ពាយីដំ

- ដំក្តុងរណៀភេលមានចន្ទាន់ពី រណៀភេល ១ទៅរណៀភេល ១៧ ចំណាយ ២៩ក
- ការផ្តល់ជាថ្មីរបណ្តាបយនចន្ទាន់ពីគ្រប់ ២៩ក
- ការផ្តល់ជាថ្មីរ ទិន្នន័យចន្ទាន់ពីគ្រប់ ២៩ក  
ចំពោះការដំដោយផ្តល់ជាថ្មីរខាងលើនេះគឺតែរាយក្រាប់តាមចង្វុរបីយត្តរដៃករំលោះក្នុងទូកទៅ ២ទោះពេម បីយចន្ទាន់ពីគ្រប់ ១ទៅ១គីឡូម៉ែត្រឡើង នៅយបានពី ១-២គីឡូម៉ែត្រ។

#### ★ សំណាត់

- ✓ ការដៃករំលោះក្នុងគេត្តត្រូវធ្វើនៅពេលក្នុងសែលមិមមានសិក ២-៣សិក ។
- ✓ គេប្រើពុំដិំ ០.៥-១ក្រ លើផ្ទុដិំ ១ម៉ែត្រ ។

## ៣. រាយដោបីជំនាន់ប៉ែន្ទៀត

### ២. ប្រព័ន្ធបន្ទូលប្រព័ន្ធ

#### ❖ របៀបស្វែងរកសំណាំ និងការថែទាំ

##### ➤ ចំណេះ - ត្រួច

- អាយុបាន ២០-២៥ ថ្ងៃអាចដំបាន ដោយទុកចន្ទាន់ពី ១តិក x ៥តិក
- គ្របគល់ ត្រូវបាន ត្រូវបាន ត្រូវបាន ជាពិសេស ត្រូវដោតចំណារការពារដូល បុបាក់

##### ➤ ត្រួត - សេឡក្រើង

- ក្រោយដំបានរយៈពេលពី៧-១០ ថ្ងៃយើងអាចធ្វើត្រឹមបាន
- ការដំមាន ២ដុរក្តុងមួយរដ្ឋ ចន្ទាន់ជូនធផីក ចន្ទាន់គុម៦តិក
- ដឹករិោភទំហំ ១-១តិកកន្លែង ដំពី ២-៣គ្រាប់ គ្រប់គល់ ត្រូវបាន ត្រូវបាន ជាពិសេស



## ៤. ភាពខែវា

### **អ. ភាពគ្រួនរបាយការ**

- ពេលស្តីង្ហាយច្បាជវេស្សាថីក ៣-៤ដោន ក្នុងរយៈពេលម្ចាយថ្ងៃ ក្រោយពីស្តីង្ហាយ ៣-៤ថ្ងៃ ហើយការស្រាថីកពី ២-៣ ដោន ចំពោះករណីដែលកោខាង ហើយយើងកីអាចបើប្រាស់ចំហើងជាតំរបដិ ដើម្បីរក្សាសំនើមដីដែរ ។
- ករណីដែលមានភ្លៀង ក្រោយពីភ្លៀងរបច្ឆេទយើងច្បាជវេស្សាថីកភាមដើម្បីលាងជំនួយការពារប្រាក់ដីដែលបណ្តូលរោយដំអាចរលូយបាន ។

### **៥. ភាពតំខាងត្រូវ**

- ស្មោះជាប្រភពនៃជំរករបស់សត្វលិត ព្រមទាំងជីវិត ហើយវារ៉ាស្វឹបយកសាធារណ៍តុចិញ្ញមពីដំណឹង ។
- ច្បាជសំអាតស្មោះ ១-៩ដោនក្នុងម្ចាយស្ថាប័ះលិកទីម្ចាយថ្ងៃនៅពេលដែលស្តីង្ហាយនៅក្នុងរយៈពេលពី៧-១០ថ្ងៃ ។ ការសំអាតច្បាជធ្វើដោយដែន បុជ្រោះដោយចបកាប់បាននៅតំបន់ជុរីព្រៃនៃរដ្ឋបាល ។

డ. కవితెజ్జీ

## ក្រសួងពីរដ្ឋបាល/ក្រសួងពីរដ្ឋបាល

- ❖ **ការផ្តើមផ្សេងៗ:** ត្រូវដោយដឹបន្ទាប់ពីសុងបានពី ៧-១០ថ្ងៃ ដើម្បីសំអាតស្វ័គ្រិះអោយដឹងរបស់ខ្លួន ពេលដែលជូនដោយដឹបន្ទាប់ពីការស្រាថទិន្នន័យ៖ ១ថ្ងៃ ហើយការសំអាតស្វ័គ្រិះកន្លែង នៅពេលដឹងការអាយុ ២៥-៣៥ បុណ្ណោមមិនអោយជូនដោយដឹងទេ។
  - ❖ **ភាពជាក់ខ្លួន:** ចំណេះចំណេះ ៣ ដីណាក់កាល
    - **ការស្រាថដឹបំបែនលើកទី១:** ក្រាយពីសុងបានរយៈពេល ៨-១០ថ្ងៃ ប្រើដីអូរ ៤០-០-០ មួយស្តាប់ ត្រាងាយ លាយទិក១៥-១៨ លិត្ត/៩០ម<sup>២</sup>
    - **ការស្រាថដឹបំបែនលើកទី២:** ក្រាយពីសុងបានពី ១០-១៥ថ្ងៃ ប្រើដី ១៥-១៥-១៥ ចំនួន ១ ទៅ ១ខំកន្លែះ ក្នុង៩០ម<sup>២</sup> ក្នុងករណីដាក់ដឹបំបែនលើកទិន្នន័យ៖ តីជូនដោយដឹង រចដាក់ដីតាមចេញផ្សាយ៖ នេត្តមួលស្វ័គ្រិះ។
    - **ការដាក់ដឹបំបែនលើកទី៣ :** ពេលដីណាក់អាយុបាន ២៥-៣០ថ្ងៃ ប្រើដីអូយរ ២៨ស្តាប់ត្រាងាយ លាយ ជាមួយទិក១៥លិត្ត ស្រាថត្រូវបានដឹង ៩០ម<sup>២</sup> បន្ទាប់មកស្រាថទិន្នន័យតាមក្រាយឱ្យដោត។

## ៥. វិធីរាយត្បូងដើម្បីវិកំបុំន្លែ

### ក. គារចេញវិកំបុំន្លែតាមការ

យើងអាចរៀបចំធ្វើកំបុំស្ថិតាគាម ២ របៀប៖

- ជាលក្ខណៈដើរឡាតាំង
- ជាលក្ខណៈសង់ត្រួង



- > វិត្តុធាតុសំរាប់ធ្វើដើរឡាតាំង លាយកសត្វគ្រប់ប្រភេទ វិត្តុធាតុស្រីស៊ិន (ក្រុនានខែតាំ កំឆ្លាក ចក ...)  
វិត្តុធាតុស្អែត (ស្ទើកយើងប៉ះទី ស្ទើកចេកប៉ះទី ស្ទើកក្រោម ចំបើង....) ដោយការបែងចាយក្នុងជាមុនសិន។
- > ការរៀបចំវិត្តុធាតុដាក់ក្នុងរឡាតាំង ប្រឡងកំបុំស្ថិតិ៍ ទី១ រៀបចំវិត្តុធាតុស្អែតកំរាល់ ៩៨ សម ទី២ រៀបចំ  
វិត្តុធាតុស្រីស៊ិន ១០សម ទី៣ លាយកសត្វ ៥សម ទី៤ អាចដាក់ដែល ១សម ធ្វើបែបនេះបន្ថែមបន្ថាប់រហូត  
ពេញរឡាតាំង ប្រឡងកំបុំស្ថិតិ៍ ចំពោះកំបុំស្ថិតិ៍ដើរឡាតាំង ២-៣ខែ ទីបានប្រើបាន។ វិន  
កំបុំស្ថិតិ៍ប្រឡងអាចប្រើបានពី ៤៥-៥០ថ្ងៃ ឬ បុំន្លែត្រូវរៀបចាយត្រឡប់កំបុំស្ថិតិ៍នៅរដល់ពី ៧-១០ មុខ ។

## ៥. ពិធីសាក្រូលដ្ឋីរដ្ឋីកំបុង

### ❖ របៀបដ្ឋីរដ្ឋីកំបុងទិន្នន័យ

- កាប់ចិត្តរាំដើស្រស់ចំនួន ១០គក ឈាយលាមកសត្វ ៦គក រួចដាក់វាតាមស្រទាប់ថ្មីលក្ខុងបារ៉ា
- ដាក់បារ៉ាដែលប្រកវត្ថុធាតុរបស់ស្របហើយ ថ្មីលទ្ធផ្លូវក្ខុងពាង ដោយចំណុះទិកស្សិនី ២០ដង នៃចំណុះដើស្រស់ចំនួន ៣០ដង និងប្រាក់ប្រាក់ទិន្នន័យ (រយៈពេលក្ខុរប្រជែលមកទៅបង្កើលមក)
- របៀបប្រើ : រយៈពេល ៣-៤ អាទិត្យអាថ្ធិបានគឺពេលដែលវាគំលែងមានក្នុងស្តុយ
  - > ប្រើក្ខុងពេល ក្ខុនដំណាំកំពុងលួយពលាស់ មុនពេលដំណាំចេញដារា និងជំបាយគេតសព្យារំប្រកេ
  - > ដឹកបុស្តិក ១០ល ឈាយជាមួយទិកដឹក ១០ល ក្រោមលើផ្ទៃដឹក ៩០ម<sup>២</sup>
  - > អាថ្ធិប្រាក់បុស្តិក ១សប្តាប៊ីមួន តែបើដំណាំខ្លះដឹកទិន្នន័យ យើងអាថ្ធិប្រាក់ ២-៣ដងក្នុង ១សប្តាប៊ី។



## ៦. សង្គមិត-វិនិរត្យាបាន

សត្វលើពមានដូចជា : ពពកថែ អណ្តិភាស ដង្គរឿយាលទោះ ទាក់ទង...

- ❖ **ឃុំកែ និង សង្គមិត**: អាចមិនយើព្យរនៅលើដើម ស្តីក និងត្រួយ ។ វាអាចរស់នៅបានដោយការស្រួលដៃព្យាក់ យករូក្សារស់ដែលធ្វើឡាយដំណឹងលាស់យើត ហើយធ្វើនកិតមាននៅលើសំណុក ត្រូវកំពុងប៉ែនជោះ មេស.....
  - វិធានការកំចាត់: ប្រើប្រាកេដ្ឋាន កុងហើយ
  - កិរិតប្រើ: ដាក់ថ្ងៃ ១០សេស លាយទីក ១០លីត្រ បាត់លើដំណឹងប៊ន្ទោះ (ផ្ទើដី១០០ម<sup>២</sup>)
- ❖ **ដង្គរឿយាលទោះ**: វារស់នៅនិងស្តីជាលិកាស្តីកប៊ន្ទោះដែលការិកខាងក្រោម ដោយបំផ្តាល់ក្នុងដាក់ក្រុមទៅរដ្ឋវិក្សា (ពីខែ ១២ ទៅដល់ខែ៤) ។
- ❖ **សង្គមិត ឬឡើងក្នុង**: គេសង្គមិតយើព្យាលក្នុង: នៅការបំផ្តាល់របស់វាគ្រប់ដំណាក់កាលលួយតាមលាស់របស់ដំណាំ ហើយវាស្តីបំផ្តាល់នៅលើស្តីកសំណុជាលក្នុង: ប្រហែលតុចទៅធ្វើឱ្យសំណុកនិងលួយតាមលាស់យើត ។
  - វិធានការកំចាត់: ប្រើប្រាកេដ្ឋានអាមេរិចតាម
  - កិរិតប្រើ: ដាក់ថ្ងៃ ១០សេស លាយទីក ១០លីត្រ បាត់លើដំណឹងប៊ន្ទោះ (ផ្ទើដី១០០ម<sup>២</sup>)

## ៦. សង្គមិត-ខ័ណ្ឌ និងការព្យាយករដ្ឋ

- ❖ **ជំនួយប្រព័ន្ធ** : ធ្វើអោយស្តីកំប្រព័ណិទេជាដាក់លើក្នុងប្រព័ន្ធដែលបានប្រើប្រាស់នូវប្រព័ណិទេជាដាក់លើក្នុងការលួយតាមសំរបស់ជំនាំ។  
**ប្រសិនណាបើមានករណិតដឹងទេនេះកើតមានឡើងយើងអាចការពារវាដោយ :**
  - ភ្លាមសំបាលដឹងអោយបានស្តីតល្យ ធ្វើការសំអាតស្អោះ ប្រើសវិសរដ្ឋវាគាលជាចុះ
  - បន្ថយការត្រួចតឹក និងប្រើគំរបការពារ នៅរដ្ឋវិស្សារា
  - បន្ថយការត្រួចដីបំបន
  - ដកដើមដែលមានដឹងយកកកប់ ប្រុងតម្រូវនិង
  - ប្រើប្រាស់កំហែសំរាប់ការពារមុនពេលជាចុះ

## ៤. គិត្យាលក្ខារណ៍រដ្ឋបាន

## ៩. ចំណេះតម្លៃការងារ

- ដំដឹលការណ៍សំណង់ និងដំណើរការ ពីសេសដំណាក់ដែលមានភូនធនធ្វូល ធ្វើឱ្យសត្តលិតខាងក្រោមប្រព័ន្ធដែលជាប្រព័ន្ធឌីជីថល និងប្រព័ន្ធទូរសព្ទ ទាំងអស់
  - តីដំណាក់ត្រូវឱ្យទេសមានដូចជាតេវិក ប្រព័ន្ធអីមស្តីក ស្តីកត្រូវ រំដោង មេដ្ឋាន ឬសំណង់ និងប្រព័ន្ធឌីជីថល និងប្រព័ន្ធទូរសព្ទ ទាំងអស់
  - សំភាពសេរី ដើម្បីការតំបន់យុទ្ធផ្លែងក្របស់វា ភ្នែករាជសាស្ត្រ និងប្រព័ន្ធឌីជីថល និងប្រព័ន្ធទូរសព្ទ ទាំងអស់
  - ផ្តើមត្រួតពិនិត្យការងារ និងប្រព័ន្ធឌីជីថល និងប្រព័ន្ធទូរសព្ទ ទាំងអស់
  - ផ្តល់ព័ត៌មាន និងប្រព័ន្ធឌីជីថល និងប្រព័ន្ធទូរសព្ទ ទាំងអស់

## ២. គិច្ចាលិករាយទេសជាផីល

## ប្រមូលផែនដល់ជាតិ: យកទេរកប័ណ្ណ

- ដកដើមដែលមានដីនឹង យកទ្វាកប់ បុគ្គលិក
  - ដើរចាប់ដោយដែន
  - ជីវិតជាចង្វារព័ទ្ឌុរីពូសុន ជាកំដះ បុកំបានដើម្បីការពារ
  - ប្រើអន្តាក់ចាប់ (ប្រើចានពណិលីឱ្យក្នុងមានជាក់ទីកសាប្តិ ជាកំអំពុលភ្លើង.....)

## ៨) ពិធីជ្រើសរើសកំពាល់សត្វិត(ថែបច្ចុនាង)

រដៃនៅ ១ ខំ

ស្តីកំគ្រ ២ ខំ

ស្តីកស្សោ ៣ ខំ

- បុករវត្តធម្មានុផ្សំទាំងបិមុខចូលភ្នោះ រចនាយកិត្តិក ១លីត្រ រចយករាំដាក់នៅក្នុងផុនគ្រប់រោងជីតទុកទេរប់
- នៅពេលប្រើប្រាស់គ្រប់រោងជីតទុកទេរប់ និងប្រើប្រាស់គ្រប់រោងជីតទុកទេរប់ នៅពេលប្រើប្រាស់គ្រប់រោងជីតទុកទេរប់

## ៤. នាមុខងារ និវាទនៃស្ថាប្រត្តិបទ

- ត្រួសពិនិត្យការណែនាំ និងការរៀបចំ នៅក្នុង សាធារណៈ ។
- ពួកគេដែលត្រូវស្ថាប្រត្តិបទ និងជីវិះ ។
- ពួកគេដែលផ្តល់ទិន្នន័យលម្អិត ។
- យកដោទីលើមកពុះប្រាថែមក្រាប់ និងលាងអោយដ្ឋែរ និងក្នុងស៊ីវិះ ( លាងក្នុងស៊ីវិះ ) ។
- រួចយកទៅបាលវ៉ែត្រចំនួន ២-៣វ៉ែត្រ ( មិនត្រូវបាលពេលវ៉ែត្រតែងទេ ) ។
- យកក្រាប់ដែលបាលរូបសំណើក្នុងមូប ( បាលខ្សោយ ) ចំនួនពី ១-២វ៉ែត្រ ។
- យកក្រែវ បុងប ដាក់ ធ្វើនូវបុងប ដែលក្រោមឱ្យក្រោម នៅក្នុងសាធារណៈ នៅពេលបាលយកក្រាប់ពួកគេ ដោយមិនបានបិទគំរបអោយដិតទេ ។
- ករណីក្រាប់ពួកគេដែលនៅសល់ពីការប្រើប្រាស់ ហើយចង់រក្សាទុកបន្ទូយឱ្យដឹងត្រូវ៖
  - យកធ្វើនូវដែល ១គក លាយជាមួយក្រាប់ពួកគេ ១គក ។
  - យកកំបារ ០.៥គក លាយជាមួយក្រាប់ពួកគេ ១គក ។